



for a living planet®

WWF-Cambodia

21, Street 322,
Boeung Keng Kang I,
Phnom Penh, Cambodia
P.O. Box: 2467

Tel: +855 23 218 034

Fax: +855 23 211 909

www.wwf.org.kh

www.panda.org/greatermekong

wwfcambodia@wwf.org.kh

Press Release

For immediate release

សូមចូលរួមបិទភ្លើងជានិមិត្តរូបនៅក្នុងយប់នេះដើម្បីទិវា១ម៉ោង សម្រាប់ភពផែនដី ហើយប្តេជ្ញាចិត្តចាប់យកឥរិយាបថរស់នៅដោយ និរន្តរភាព

ទិវា១ម៉ោងសម្រាប់ភពផែនដីឆ្នាំនេះប្រព្រឹត្តឡើងស្របពេលពិភពលោកប្រឈមនឹងប្រធានបទសំខាន់បន្ទាន់មួយចំនួន។ ជាក់ស្តែង យើងអាចតាមដានមើលឃើញពីឥទ្ធិពលយ៉ាងខ្លាំងឡើងៗនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធាន ជីវចម្រុះ ការបំពុលបរិស្ថាន ការរីចរិលដី កង្វះខាតទឹក និងហានិភ័យលើសុខភាពមនុស្ស។

អ្វីដែលជាជំណើរល្អនោះគឺ៖ គេអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះបាន ព្រោះថាយើងនៅមានលទ្ធភាព អាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលទ្ធភាពក្នុងការការពារភពផែនដី ក៏ដូចជាថែរក្សាអនាគតរបស់យើងប្រកបដោយ និរន្តរភាពបាន។

ទិវា១ម៉ោងសម្រាប់ភពផែនដីផ្តល់ឱកាសឱ្យសាមញ្ញជនគ្រប់រូប ដើម្បីបង្ហាញនូវក្តីស្រឡាញ់របស់ពួកគេចំពោះបរិស្ថាន និងធម្មជាតិ ព្រមទាំងប្តេជ្ញាចិត្តចាប់យកសកម្មភាពនានាដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ សម្រាប់ជាការរួមចំណែកដល់សង្គមមួយប្រកបដោយនិរន្តរភាព។

ទិវា១ម៉ោងសម្រាប់ភពផែនដីបង្រួបបង្រួមប្រជាជនទាំងអស់ដើម្បីការពារភពផែនដីរបស់យើង។

ប្រជាជនទាំងអស់កំណត់យកទិវានេះសម្រាប់ពិចារណា ហើយស្វែងរកអំពីវិធីសាស្ត្រផ្សេងៗដើម្បីចូលរួមការពារភពផែនដី ឱ្យមានលក្ខណៈប្រសើរឡើង។ វិធីសាស្ត្រទាំងនោះមានដូចជា៖ ការសន្សំសំចៃនិងការកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ ការកាត់បន្ថយសារធាតុពន្លឺ ការងាកទៅចាប់យកការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ដូចជាកំណត់វិធានការដើម្បី កាត់បន្ថយកម្រិតកាបូន ដែលទាំងនេះសុំឲ្យជាវិធីសាស្ត្រគន្លឹះសម្រាប់ការពារភពផែនដីរបស់យើង។

សូមចូលរួមបិទភ្លើងជានិមិត្តរូបនៅក្នុងយប់នេះរយៈពេល ១ម៉ោង នៅតាមគេហដ្ឋានរៀងៗខ្លួន សម្រាប់ភពផែនដីយើង ហើយប្តេជ្ញាចិត្តជាថ្មីក្នុងការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “បន្ទាប់ពីការបង្ហាញនូវដោយការបិទភ្លើង ១ម៉ោងនេះរួច យើងខ្ញុំសូមស្នើយ៉ាងទទួចដល់ប្រជាជនទាំងអស់ ឱ្យបន្តធ្វើសកម្មភាពវិជ្ជមានសម្រាប់ភពផែនដី និងបង្កើន ការសន្ទនានិងពិភាក្សាឱ្យបានទូលំទូលាយអំពីវិធីសាស្ត្រអនុវត្តល្អៗ ដែលយើងទាំងអស់គ្នាអាចធ្វើបានជាប្រចាំថ្ងៃ ដើម្បីរួមចំណែកធានានិរន្តរភាព នៃជីវចម្រុះ នៃការប្រើប្រាស់ថាមពល នៃអាហារនិងទឹកដែលយើងបរិភោគ សម្រាប់ជា ប្រយោជន៍យូរអង្វែងដល់មនុស្សគ្រប់ៗគ្នា។”

លោកមានប្រសាសន៍បន្ថែមថា៖ “សកម្មភាពវិជ្ជមានរបស់យើងនៅថ្ងៃនេះ និងទៅអនាគតសម្រាប់ការពារភពផែនដី បង្កើតបានជាទង្វើគំរូល្អនិងជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។”

Press Release

For immediate release

ចូរយើងរួមគ្នាកសាងអនាគតមួយដែលមានបរិស្ថាននិងធម្មជាតិល្អប្រសើរ ស្រស់បំព្រង ប្រកបដោយសុវត្ថិភាព
និងសេចក្តីសុខក្នុងភាពបៃតងស្អាត សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

កញ្ញា សួន ស្រីដេត និស្សិត នៃមហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បាននិយាយថា៖ “ ចូរយើងរួមគ្នាកសាងជំនាន់របស់យើងសម្រាប់គាំទ្រដល់ការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីជួយការពារបរិស្ថាន
និងធនធានធម្មជាតិសម្រាប់អនាគតប្រកបដោយនិរន្តរភាពរបស់យើង។”

-End-

For more information, please contact:

TEP Asnarith (Mr), 012 957 919

Head of communications, advocacy, knowledge management

WWF-Cambodia

Notes to the Editor:

- We are deeply saddened by the loss of lives around the world from the coronavirus outbreak and our thoughts are with the families who have lost their loved ones or who are sick. Given the unprecedented circumstances, WWF advises everyone to join Earth Hour at home or online.
- Earth Hour activities go digital this year, but remains a socio-environmental phenomenon that is celebrated every year by millions of people around the globe, including Cambodian citizens. It is an occasion where ordinary individuals demonstrate their appreciation of the environment and nature and commit to making a change for good. Earth Hour unites people to save the planet.
- Visit and follow our campaign Facebook page: <https://www.facebook.com/WWFCambodia/>
Campaign hashtags: #EarthHourCambodia, #Connect2Earth #VoiceForThePlanet
And Join us to raise our voice for the planet: <https://voicefortheplanet.org/>

